



ព្រះរាជាណាចក្រកម្ពុជា នាំ ៩១៧ . ៩៦ មេសា
៩០៨ សាសនា ព្រះមហាក្សត្រ

សាស្ត្រធម៌និតនិភ័យបង្កើត

លេខ: ០៩២/ធនអសដ/សន្ល

କେବଳମୁଖୀ

၁၃

សុវត្ថិភាពនៃក្រសួងព្រះជាតិគារបច្ចេកទេស់ប្លូក្រាម

អត្ថបន្ទីរ នៃខាងក្រោមនេះនឹងចូលរួម

- បានយើត្សាចំណួនត្រូវនៃព្រះរាជាណាចក្រកម្ពុជា
 - បានយើត្សាប្រះរាជក្រឹត្យលេខ នស/រកត/១៩៩៨/ពេទ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ស្តីពីការគេងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
 - បានយើត្សាប្រះរាជក្រឹត្យលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសអាយុប្រឈមស្តីពីការរៀបចំ និងការប្រព័ន្ធឌីឡូទេនគមនោរដ្ឋមន្ត្រី
 - បានយើត្សាប្រះរាជក្រឹត្យលេខ ជស/រកម/០៣០០/៩០ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០០០ ដែលប្រកាសអាយុប្រឈមស្តីពីការរៀបចំនៃកម្មវិធីនៃព្រះរាជាណាចក្រកម្ពុជា
 - បានយើត្សាប្រះរាជក្រឹត្យលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០១ ដែលប្រកាសអាយុប្រឈមស្តីពីការគ្រប់គ្រងនគរបាលយុំ-សង្កាត់
 - បានយើត្សាប្រះរាជក្រឹត្យលេខ នស/រកត/០៨០១/២៨៨ ចុះថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០០១ ស្តីពីការគេងតាំងអគ្គសវនករ អគ្គសវនករ៖នៃអាជ្ញាធរសវនកម្ពុជាតិ
 - យោងអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០២ ស្តីពីមូលនិធិយុំ-សង្កាត់
 - យោងអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០០២ ស្តីពីប្រព័ន្ធវគ្គប្រព័ន្ធបានរក្សាយុំ-សង្កាត់

ପ୍ରକାଶକ

ច្បាស់ ១ : កំណត់និភីធិនៃការធ្វើសវនកម្មដោយក្រោមឱ្យការបង្កើត និងប្រើប្រាស់បញ្ជាក់ការរបស់យុ - សង្គាត់អនុលោមតារៈ
ច្បាប់ស្ថិតិសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និងតាមដំឡូកទិន្នន័យ មាត្រាអេល នៃអនុក្រឹត្យលេខ ២៩ អនក.បក
ចេះថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០០២ ស្ថិតិប្រព័ន្ធឌ្ឋប់គ្រែងហិរញ្ញវត្ថុយុ - សង្គាត់ ។

ច្បាស់ ២ : ការធ្វើសវនកម្មដោយអនុលោមតាមស្ថេរនៃការធ្វើសវនកម្មទូទៅ ជាតិសស់

១. អាជ្ញាធរសវនកម្មជាតិមានភាពងារជាបន្ទាល់ក្នុងការអនុវត្តន៍ ការវិនិច្ឆ័យ បន្ទាល់យោបល់ និងផ្តល់អនុសាសន៍ដោយគ្នានំអេរ៉ាំង
២. សវនករប្រការនៃខ្លាប់នូវកម្មសិលជមិន្តានីរោះសវនកម្ម
៣. អាជ្ញាធរសវនកម្មជាតិមានឯកសារកសិក្សាពាយត្រប់ត្រាន់ ពាក់ព័ន្ធ និងអាជីវិជ្ជាកំណែន សំរាប់ជាមុលដ្ឋាន ក្នុងការសន្និដ្ឋាន និងផ្តល់អនុសាសន៍។

ច្បាស់ ៣ : ការធ្វើសវនកម្មយុំ-សង្កាត់ហេកាត់ថា “សននិក” រួមមាន ការត្រួតពិនិត្យលើភាពត្រីមត្រីជាក់ លាក់ ត្រប់ត្រាន់ សុពលភាព និងភាពសមស្របនៃទឹននឹងយោលមាននៅក្នុងរបាយការណ៍បិរញ្ញវត្ថុយុំ-សង្កាត់ ក្នុងគោលបំណង ដូចខាងក្រោម :

- ធ្វើអាយប្រាកដថា ពីមានដែលបានបញ្ចូលនៅក្នុងរបាយការណ៍បិរញ្ញវត្ថុប្រចាំឆ្នាំរបស់ យុំ-សង្កាត់ ពិតជាត្រីមត្រី និងអាជីវិជ្ជាកំណែន
- វាយតែលប្រព័ន្ធផ្លតូវត្រួតពិនិត្យផ្ទៃក្នុងយុំ-សង្កាត់ និងភាពអនុលោមជាមួយ ច្បាប់ បទប្បញ្ញតិ និតិវិធី នៃការត្រប់ត្រាន់ដារមាន
- ក្នុងរូបិទាត់ថា ត្រូវផ្តល់អនុសាសន៍ដើម្បីកែល់អប្រព័ន្ធទិន្នន័យបិរញ្ញវត្ថុយុំ-សង្កាត់ និងនិតិវិធី ត្រួតពិនិត្យផ្ទៃក្នុង ។

ច្បាស់ ៤ : ប្រធានក្រុមប្រើក្រាយយុំ-សង្កាត់និងប្រធានរតនាគារខេត្ត-ក្រុងមានភាពពួកចិត្តបង្គលក្នុណៈខាយស្បែល ដល់អាជ្ញាធរសវនកម្មជាតិ ដើម្បីមានសិទ្ធិត្រប់ត្រាន់ក្នុងការពិនិត្យបញ្ជីភាគិភាគនៃយុំ ទ្រព្យសម្រាតិ និងបុគ្គលិកព្រម ទាំងពិមានទាំងឡាយ ដែលរក្សាទុក ប្រសិទ្ធភាពសមត្ថកិច្ចរបស់ក្រុមប្រើក្រាយយុំ-សង្កាត់ និងរតនាគារខេត្ត-ក្រុង ។

ច្បាស់ ៥ : ដំណឹកការសវនកម្មត្រូវអនុវត្តដូចខាងក្រោម៖

១. អាជ្ញាធរសវនកម្មជាតិរៀបចំនិងអនុវត្តនិតិវិធីអាយបានសមស្របដើម្បីបន្ទាល់យោបល់ បិរញ្ញវត្ថុយុំ-សង្កាត់នៃខេត្ត-ក្រុងនិមួយា និងភាពត្រប់ត្រាន់នៃរចនាសម្ព័ន្ធដ្រតែពិនិត្យផ្ទៃក្នុងរបស់ យុំ-សង្កាត់
២. សវនកម្មលើរបាយការណ៍បិរញ្ញវត្ថុផ្សេងៗមុន ត្រូវចាប់ផ្តើមពីខែមីនា នៃឆ្នាំបន្ទាល់
៣. សវនកររួចបំផែនការសកម្មភាពូមិ៍មាន ប្រតិទិនការងារ និងទិន្នន័យដែលត្រូវធ្វើសវនកម្មនៅ តាមយុំ-សង្កាត់ និងរតនាគារខេត្ត-ក្រុង

៤. ក្នុងករណិចាំបាច់សវនករអាជីវិត្យមេយុំ-ចោសអ្នកតែមកទីរូមខេត្ត-ក្រុមដឹកជញ្ជូន
ពិធីមានបន្ល័ម ។

ច្បាស់ ៦ : អាជ្ញាធរសវនកម្មជាតិរួមបច្ចេកាយការណើសវនកម្មសំរាប់យុំ-សង្កាត់និមួយៗដៃកាលឱ្យការ កសិកាន
គ្រប់គ្រាន់ ពាក់ព័ន្ធ និងអាជីវិជ្ជាកំណែន រូមមាន ផុំចាយក្រោម :

- ‘ការធ្វើតែន្ទូ និងគ្រឿតិនិត្យលើការងារសវនកម្មដែលបានអនុវត្ត
- ការវាយតំលៃលើសុពលភាព ភាពគ្រប់គ្រាន់ និងភាពត្រីមក្រវជ្រាក់លាក់នៃបរិភ័ណ្ឌភាពនេយ្យ និង
របាយការណើបិរញ្ញវត្ថុប្រមូលដ្ឋានមិតិលើភាពពិត និងភាពត្រីមក្រវនៃរបាយការណើ
- ការវាយតំលៃលើប្រព័ន្ធវគ្គិនិត្យដៃក្នុង
- ការអនុលោមស្របទៅតាមបទប្រញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចសន្យា
- អនុសាសន៍របស់សវនកម្មជាតិ ។

របាយការណើសវនកម្មក្រវបញ្ហាលើដែរនូវមិតិពាក់ព័ន្ធជាលាយលក្ខអក្សរបស់ប្រធានក្រុមបឹក្សាយុំ-សង្កាត់ ប្រធាន
រតនាការខេត្ត-ក្រុង និងអភិបាលខេត្ត-ក្រុងចំពោះលទ្ធផលសវនកម្ម និងការធ្វើនៃអនុសាសន៍របស់អាជ្ញាធរសវនកម្មជាតិ ។

អាជ្ញាធរសវនកម្មជាតិក្រវដ្ឋានរបាយការណើសវនកម្មនេះដូចខាងក្រោម៖

- ប្រធានក្រុមបឹក្សាយុំ-សង្កាត់ពាក់ព័ន្ធ
- ក្រសួងមហាផ្ទៃ
- ក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ
- អង្គភាពពាក់ព័ន្ធដែលអាជ្ញាធរសវនកម្មជាតិយល់យើត្យចាត់បាច់ ។

ច្បាស់ ៧ : ក្រុមបឹក្សាយុំ-សង្កាត់ មានការត្រួតពិច្ចផុំចាយក្រោម :

- តំកល់របាយការណើសវនកម្មនៅសាសាយុំ-សង្កាត់សំរាប់ពិមានជាសាធារណៈ
- ក្រុវ៉ាតិវិធានការកំណត់អចំបាច់ដឹមីអនុវត្តអនុសាសន៍សវនកម្ម ។

ច្បាស់ ៨ : ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដែន ត្រូវមានការត្រួតពិច្ចចាត់
វិធានការជាក់ស្អែងដឹមីអនុវត្តអាយុរដ្ឋាមានប្រសិទ្ធភាពតាមអនុសាសន៍សវនកម្មដោយផ្សាយក្រោមបែន្និះ និងប្រព័ន្ធបិរញ្ញវត្ថុយុំ-
សង្កាត់ ។

ច្បាស់ ៩ : អគ្គិសនីការ នាយកខេត្តកាលៗយ ប្រធាននាយកដ្ឋាននាក់ឃុំអោយអង្គភាពរសវនកម្មជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន នគរបាលខេត្ត-ក្រុង នគរបាលមូលដ្ឋាន និង អង្គភាពពាក់ព័ន្ធ មន្ទីរកិច្ចទួលខុសត្រូវ ក្នុងការអនុវត្តន៍តាមប្រការទាំងឡាយនៃសេចក្តីសំរចនេះ។

ក្រសាគ ៩០ : សេចក្តីសំរចនេះ មានប្រសិទ្ធភាពអនុវត្តថាប៉ុណ្ណោះបានឈាមទៅ។

ក្រុងពាណិជ្ជកម្ម នឹងកណ្តាល ន្ទាំ ២០០៣



សំណងជើន

- ក្រសួងបច្ចេកវិទ្យា
 - អគ្គនៃខាងការដ្ឋានរត្តិភក
 - អគ្គនៃខាងការដ្ឋានរដ្ឋិភក
 - ខេត្តកាស៊យសម្រួលូយករដ្ឋមន្ត្រី
 - ទិន្នន័យការសហគម្រោះ
 - ជំនាញផ្លូវប្រាប់
 - គណៈកម្មាធិការដឹកនាំការងារនៃក្រសួងសិក្សា
 - ដៅចប្រការ
 - ជំនាញអនុវត្ត
 - ធនការ - កាលបរិច្ឆេទ

۱۷